



**ការបើកចំហបញ្ជីរង់ចាំលំនៅដ្ឋានដែលមានតម្លៃសមរម្យ**

អាជ្ញាធរលំនៅដ្ឋាន ខោនធី San Joaquin (HACSJ) នឹងបើកចំហបញ្ជីរង់ចាំរបស់ខ្លួនសម្រាប់អចលនទ្រព្យសក្តិប័ណ្ណជម្រើសលំនៅដ្ឋានដែលមានមូលដ្ឋាននៅលើគម្រោងដូចតទៅនេះនៅថ្ងៃទី 23 ខែមីនា ឆ្នាំ 2020 នៅម៉ោង 8:00 ព្រឹក។ **ពាក្យសុំនឹងត្រូវបានទទួលយកតែតាមអនឡាញ ប៉ុណ្ណោះ។** ការដាក់ពាក្យសុំតាមអនឡាញអាចត្រូវបានចូលប្រើប្រាស់នៅអាសយដ្ឋាន <https://www.hacsjonline.org/>។ ពាក្យសុំជាក្រដាសនឹងមិនត្រូវបានទទួលយកឡើយ។

ទំហំអចលនទ្រព្យ និងបន្ទប់គេងដែលមាន៖

- Claremont Manor Apartment - 347 E. Flora St. Stockton, CA, 95202 (អាយុ 62 ឆ្នាំឡើងទៅ និង/ឬពិការ)
  - បន្ទប់គេង 1 & 2 បន្ទប់
- Casa Manana Inn - 3700 N Sutter St. Stockton, CA 95204 (អាយុ 62 ឆ្នាំឡើងទៅ)
  - បន្ទប់គេង 1 បន្ទប់
- LOEL Senior Center - 105 S Washington St. Lodi, CA 95240 (អាយុ 62 ឆ្នាំឡើងទៅ)
  - បន្ទប់គេង 1 បន្ទប់
- Winslow Village Apartments - 5926 Village Green Dr. Stockton, CA 95210 (សម្រាប់តែជនពិការប៉ុណ្ណោះ)
  - បន្ទប់គេង 1-3 បន្ទប់
- Anchor Village Apartments - 133 E. Oak St. Stockton, CA 95202
  - បន្ទប់គេង 1 & 2 បន្ទប់
- Cal Weber 40 Apartments - 512 E Weber Ave. Stockton, CA 95202
  - បន្ទប់គេង 3 បន្ទប់
- Casa De Oasis - 1700 El Dorado St. Stockton, CA 95206
  - បន្ទប់គេង 1 បន្ទប់
- Medici Artist Lofts - 242 N Sutter St. Stockton, CA 95202 (ចង់បានអ្នកស្នាក់នៅជាសិល្បករជាង តែមិនមែនចាំបាច់ត្រូវតែដូចនោះទេ)
  - បន្ទប់គេង 1-3 បន្ទប់
- Mourfield Fourplex - 3569 Mourfield Ave. Stockton, CA 95206
  - បន្ទប់គេង 3 បន្ទប់
- Sienna Terrace Apartments - 4215 N Pershing Ave. Stockton, CA 95207
  - បន្ទប់គេង 1 & 2 បន្ទប់
- Sierra Vista Apartments - 1520 E. Eleventh St. Stockton, CA 95206
  - បន្ទប់គេង 2-4 បន្ទប់
- Stone Pine Meadows - 229 W Grant Line Rd. Tracy, CA 95376
  - បន្ទប់គេង 2-4 បន្ទប់
- Union Court Apartments - 940 S. Union Rd. Manteca, CA 95336
  - បន្ទប់គេង 2 បន្ទប់
- Washington Street Apartments - 719 S. Washington St. Lodi, CA 95240
  - បន្ទប់គេង 2 & 3 បន្ទប់

**សេចក្តីណែនាំនៃពាក្យសុំ:**

ពាក្យសុំទុកជាមុននឹងត្រូវបានទទួលយកតែតាមបណ្តាញប៉ុណ្ណោះ ហើយអាចនឹងត្រូវបានដាក់ជូនពេលណាក៏បាន ក្នុងអំឡុងរយៈពេលនៃការបើកទទួលពីកុំព្យូទ័រណាមួយដែលមានភ្ជាប់អ៊ីនធឺណិត។ ឧបករណ៍ដទៃទៀត ដូចជាទូរសព្ទចល័ត និង ថេប៊ឺតដែលមានភ្ជាប់អ៊ីនធឺណិតក៏អាចនឹងប្រើប្រាស់បានផងដែរ។ បណ្តាល័យក្នុងតំបន់ផ្តល់ជូនការចូលប្រើប្រាស់កុំព្យូទ័រដោយ ឥតគិតថ្លៃ។ ដំណើរការដាក់ពាក្យសុំតាមបណ្តាញត្រូវតែចំណាយពេលប្រហែល 2-3 នាទីក្នុងសមាជិកក្រុមគ្រួសារ មួយនាក់ដើម្បីបំពេញ។

**ជំហានដើម្បីដាក់ពាក្យសុំ:**

1. តម្រូវឱ្យមានអាសយដ្ឋានអ៊ីមែលជាចាំបាច់។ គេឱ្យអនុសាសន៍យ៉ាងមុតមាំថាឱ្យបង្កើតគណនីអ៊ីមែល មុនពេលដាក់ពាក្យសុំ។ ក្រុមហ៊ុន ផ្តល់សេវាកម្មអ៊ីមែលឥតគិតថ្លៃគឺមាននៅគេហទំព័រ yahoo.com, gmail.com និង outlook.com ។
2. អ្នកដាក់ពាក្យសុំទាំងអស់ត្រូវតែត្រូវបានចុះឈ្មោះជាមួយ HACSJ នៅក្នុងហាង Rent Café។ ដើម្បីចុះឈ្មោះ សូមទៅកាន់ <https://www.hacsjonline.org/>។ ប្រសិនបើអ្នកចុះឈ្មោះរួចហើយជាមួយ HACSJ នៅក្នុងហាង Rent Café អ្នកមិនចាំបាច់ត្រូវចុះឈ្មោះទៀតទេ។ អ្នកអាចជ្រើសរើស “ការចុះឈ្មោះចូលរបស់អ្នកដាក់ពាក្យ” ហើយវាយបញ្ចូលឈ្មោះអ្នកប្រើ និងពាក្យសម្ងាត់របស់អ្នក ជ្រើសរើស “ចុះឈ្មោះចូល” បន្ទាប់មកបន្តទៅជំហានទី 4 ខាងក្រោម។
3. សម្រាប់អ្នកចុះឈ្មោះថ្មី សូមទៅកាន់ <https://www.hacsjonline.org/>:
  - ជ្រើសរើស “ការចុះឈ្មោះចូលរបស់អ្នកដាក់ពាក្យ”
  - ជ្រើសរើស “ចុចទីនេះដើម្បីចុះឈ្មោះ”
  - ជ្រើសរើស “ខ្ញុំចង់ដាក់ពាក្យសុំ”
  - ជ្រើសរើស “ខ្ញុំមិនមានលេខកូដចុះឈ្មោះទេ”
  - បំពេញចូលព័ត៌មានលម្អិតផ្ទាល់ខ្លួន
  - បំពេញចូលព័ត៌មានគណនី។ វាសំខាន់ក្នុងការចងចាំថាព័ត៌មាននេះដោយសារវានឹងត្រូវការនៅពេលក្រោយទៀត ដើម្បីចូលប្រើប្រាស់គណនីអ្នក។
4. អ្នកនឹងត្រូវតែបំពេញព័ត៌មានលម្អិតនៃការដាក់ពាក្យសុំ:
  - លេខរបបសន្តិសុខសង្គម និងថ្ងៃខែឆ្នាំកំណើតសម្រាប់សមាជិកក្រុមគ្រួសារទាំងអស់គ្នាដែលត្រូវបានរាយនាមនៅលើពាក្យសុំ ទុកជាមុន។
  - ចំណូលប្រចាំឆ្នាំដុលសរុបសម្រាប់សមាជិកក្រុមគ្រួសារទាំងអស់គ្នាដែលត្រូវបានរាយនាមនៅលើពាក្យសុំទុកជាមុន។

អ្នកនឹងទទួលបានអ៊ីមែលដែលបញ្ជាក់ពីការដាក់ជូនពាក្យសុំទុកជាមុនរបស់អ្នក។ អ្នកក៏អាចនឹងចុះឈ្មោះចូលបានគ្រប់ពេល ដើម្បីមើលពាក្យសុំទុកជាមុនរបស់អ្នកបានផងដែរ។ អ៊ីមែលសម្រាប់បញ្ជាក់មិនធានាថាពាក្យសុំទុកជាមុនរបស់អ្នកត្រូវបានជ្រើសរើសសម្រាប់អចលនទ្រព្យ ដែលក្នុងនោះអ្នកបានដាក់ពាក្យសុំនោះទេ។ វាបញ្ជាក់ថាពាក្យសុំទុកជាមុនរបស់អ្នកត្រូវបានទទួលហើយតែប៉ុណ្ណោះ។

ការចូលប្រើប្រាស់កុំព្យូទ័រសាធារណៈគឺមាននៅគ្រប់បណ្តាល័យសាធារណៈ Stockton-San Joaquin ទាំងអស់។ ម៉ោងធ្វើការរបស់ ទឹកនៃឧស្ម័នប្លែកគ្នា។ សូមយោងទៅកាន់ [www.ssjcpl.org](http://www.ssjcpl.org) សម្រាប់ភាពលម្អិតជាក់លាក់របស់ទឹកនៃឧស្ម័ន។

**ការសម្របសម្រួលដ៏សមល្មមហេតុផល និងការចូលប្រើប្រាស់កុំព្យូទ័រ/អ៊ីនធឺណិត:**

សម្រាប់ជនដែលមានពិការភាព: ការសម្របសម្រួលដ៏សមល្មមហេតុផលអាចនឹងត្រូវបានស្នើសុំសម្រាប់ជន ដែលមានពិការភាពដែលត្រូវការជំនួយក្នុងការដាក់ពាក្យសុំ សំណើសុំអាចត្រូវបានធ្វើឡើងដោយផ្ញើអ៊ីមែលទៅកាន់ [rc\\_portal@hacsj.org](mailto:rc_portal@hacsj.org) ឬដោយផ្ញើសារជាសំឡេងទុកតាមរយៈលេខ (209) 460-5002។ ត្រូវប្រាកដថាបានសរសេរយ៉ាងច្បាស់លាស់ នូវឈ្មោះ លេខទូរសព្ទរបស់អ្នក និងការសម្របសម្រួលដែលអ្នកកំពុងស្នើសុំ (ឧ. ខ្ញុំគឺជាជនពិការដែលមិនអាច ចេញពីផ្ទះរួចដោយគ្មានលទ្ធភាពទទួលបានអ៊ីនធឺណិតប្រើប្រាស់ដែលត្រូវការជំនួយជាមួយនឹងការធ្វើពាក្យសុំទុក ជាមុនរបស់ខ្ញុំ)។ កុំផ្តល់ព័ត៌មានលម្អិតវេជ្ជសាស្ត្រនៃពិការភាពនៅក្នុងអ៊ីមែលរបស់អ្នក ឬសារជាសំឡេង។